



# កង្វែងវាយតម្លៃអំពី COVID-19 នៃមន្ទីរពេទ្យនៅ GREATER CINCINNATI

ថ្ងៃទី 18 ខែមីនា ឆ្នាំ 2020

**ទំនាក់ទំនងព័ត៌មាន**

Christa Hyson, MPH  
Senior Manager, External Relations  
(513) 247-5254  
សម្រាប់ការចេញផ្សាយភ្លាមៗ

## កង្វែងវាយតម្លៃអំពី COVID-19 នៃមន្ទីរពេទ្យនៅ GREATER CINCINNATI

*នៅពេលមានព័ត៌មានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស វាមានសារៈសំខាន់ណាស់ក្នុងការអនុវត្តតាមគោលការណ៍ណែនាំដើម្បីការពារកម្លាំងពលកម្មម៉ែទាំសុខភាពរបស់យើង*

តំបន់របស់យើងមានកំណត់ត្រាសហការគ្នាយ៉ាងរឹងមាំក្នុងបញ្ហាដែលប៉ះពាល់ដល់សុខភាព និងការថែទាំសុខភាព។ ការផ្ទុះឡើងនៃ COVID-19 មិនមានករណីលើកលែងនោះទេ។

តាមរយៈសម្ព័ន្ធស្រៀមខ្លួនទប់ទល់គ្រោះមហន្តរាយ (Disaster Preparedness Coalition) របស់មន្ទីរពេទ្យនៅ Greater Cincinnati

យើងអាចជួយសម្រួលដល់ការសម្របសម្រួល និងការសហការតាមតំបន់ក្នុងចំណោមសមាជិកសម្ព័ន្ធទាំងអស់ ដើម្បីទប់ទល់នឹង COVID-19។

ដើម្បីរក្សាអ្នកជំងឺ និងពលរដ្ឋនៅក្នុងតំបន់របស់យើងឱ្យមានសុវត្ថិភាព សូមអនុវត្តតាមគោលការណ៍ណែនាំដូចខាងក្រោម។ នេះជាការចាំបាច់ដើម្បីឱ្យមន្ទីរពេទ្យរបស់យើងមានសមត្ថភាពគ្រប់គ្រង

ហើយអ្នកជំងឺដែលងាយរងគ្រោះបំផុតអាចត្រូវបានព្យាបាលមុនគេ។ បុគ្គលជាច្រើនដែលមានធាតុសញ្ញាស្រដៀងនឹងមិនចាំបាច់ត្រូវធ្វើតេស្តនោះទេ ហើយត្រូវបានណែនាំឱ្យនៅផ្ទះ និងនៅដាច់ដោយឡែកពីគេ។

**ប្រសិនបើអ្នកមានធាតុសញ្ញា និងសង្ស័យថាអ្នកត្រូវបានប៉ះពាល់**

- កុំទៅមន្ទីរសង្គ្រោះបន្ទាន់ដើម្បីធ្វើតេស្ត។
- ទាក់ទងផ្សព្វផ្សាយរបស់យើង។
- ប្រសិនបើអ្នកមិនមានផ្សព្វផ្សាយទេ សូមហៅទូរស័ព្ទទៅមន្ទីរពេទ្យថែទាំសុខភាពបន្ទាន់ដែលនៅជិតបំផុត។
- ប្រសិនបើអ្នកមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការធ្វើតេស្ត ផ្សព្វផ្សាយរបស់យើងនឹងផ្តល់ការណែនាំបន្ថែមទៀត។

អ្នកនឹងមិនត្រូវបានធ្វើតេស្តដោយមិនមានការបញ្ជូនពីផ្សព្វផ្សាយឡើយ។ តម្រូវឱ្យមានការណែនាំដូចសម្រាប់ការធ្វើតេស្ត COVID-19 ទាំងអស់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងផ្សព្វផ្សាយថែទាំសុខភាពរបស់យើង។ ប្រសិនបើអ្នកមានធាតុសញ្ញាដែលនៅជិតបំផុត ជាញឹកញយ កុំមកដល់មន្ទីរពេទ្យដោយមិនមានការបញ្ជូនពីផ្សព្វផ្សាយសម្រាប់ការធ្វើតេស្ត។

**អ្វីដែលសំខាន់បំផុតសម្រាប់ពលរដ្ឋនៅ Greater Cincinnati ត្រូវធ្វើគឺបន្តការការពារ**

- តាមដានទិន្នន័យនៃការនាំគ្នាដោយស្របដែលបានចែងដោយរដ្ឋាភិបាលក្នុងតំបន់ និងរដ្ឋ។
- លាងដៃរបស់អ្នកឱ្យបានញឹកញាប់ដោយប្រើសាប៊ូ និងទឹករយៈពេលយ៉ាងតិច 20 វិនាទី។

- ឧបករណ៍ និងកណ្តាលដោយតែងតែ ឬដៃខាងលើរបស់អ្នក។
- ធ្វើការ/សាលារៀន/សកម្មភាពនានាទៅផ្ទះ ប្រសិនបើអ្នកមានអារម្មណ៍ថាឈឺ។
- ប្រសិនបើអ្នកជាបុគ្គលដែលមានហានិភ័យខ្ពស់ សូម [ពិនិត្យមើលការប្រុងប្រយ័ត្នបន្ថែមទាំងនេះ](#)។

សម្រាប់ព័ត៌មានបន្ថែមអំពី COVID-19 សូមចូលទៅកាន់ <https://healthcollab.org/covid-19/>

-###-

**អំពី The Health Collaborative.**The Health Collaborative គឺជាស្ថាប័នមិនរកប្រាក់ចំណេញមួយដែលដឹកនាំការកែលម្អទិន្នន័យដែលធ្វើឱ្យប្រជាជនមានសុខភាពល្អ ការថែទាំកាន់តែប្រសើរ និងចំណាយប្រាក់តិច។ សម្រាប់ព័ត៌មានបន្ថែមអំពី The Health Collaborative សូមចូលទៅកាន់ [healthcollab.org](https://healthcollab.org)